

Neighborhood INTEGRITY (Medicare-Medicaid Plan)

៖សេចក្តីសេខបអំពីអត្ថប្បសោជន៍ 2023

Neighborhood INTEGRITY, គម្រោង Medicaid-Medicare

សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ប្រចាំឆ្នាំ 2023

H9576_SummaryBenefits2023 Approved 08/10/2022

សេចក្តីផ្តើម

ឯកសារនេះ គឺជាការសង្ខេបយ៉ាងខ្លីអំពីអត្ថប្រយោជន៍ និងសេវានានា ដែលធានារ៉ាប់រងដោយគម្រោង Neighborhood INTEGRITY។ ឯកសារនេះមានរាប់បញ្ចូលទាំងចម្លើយចំពោះសំណួរដែលគេតែងសួរញឹកញាប់ ព័ត៌មានទំនាក់ទំនងសំខាន់ៗ ទិដ្ឋភាពទូទៅនៃអត្ថប្រយោជន៍ និងសេវាកម្មដែលបានផ្តល់ជូន និងព័ត៌មានអំពីសិទ្ធិរបស់អ្នកដែលជាសមាជិករបស់ Neighborhood INTEGRITY។ ពាក្យគន្លឹះ និងនិយមន័យនៃពាក្យមានតាមលំដាប់អក្ខរក្រមក្នុងជំពូកចុងក្រោយនៃ *សៀវភៅណែនាំសមាជិក*។

តារាងមាតិកា

- A. ការបដិសេធមិនទទួលខុសត្រូវ2
- B. សំណួរដែលតែងសួរញឹកញាប់5
- C. ទិដ្ឋភាពទូទៅនៃសេវាកម្ម 13
- D. សេវានានាដែលមានការធានារ៉ាប់រងនៅខាងក្រៅគម្រោង Neighborhood INTEGRITY.....30
- E. សេវានានាដែលគម្រោង Neighborhood INTEGRITY, Medicare និង Rhode Island Medicaid មិនធានារ៉ាប់រង31
- F. សិទ្ធិរបស់អ្នកជាសមាជិកនៃគម្រោងនេះ:.....32
- G. វិធីដាក់ពាក្យបណ្តឹង ឬ បណ្តឹងឧទ្ធរណ៍អំពីការបដិសេធលើការផ្តល់សេវា35
- H. តើលោកអ្នកត្រូវធ្វើយ៉ាងម៉េច ប្រសិនបើលោកអ្នកសង្ស័យពីការលួចបន្លំ37



ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងពីម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការហៅទូរសព្ទមកលេខនេះ គឺឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.nhpri.org/INTEGRITY ។

Neighborhood INTEGRITY, គម្រោង Medicaid-Medicare៖

សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ប្រចាំឆ្នាំ 2023

A. ការបដិសេធមិនទទួលខុសត្រូវ



នេះគឺជាសេចក្តីសង្ខេបអំពីសេវាសុខភាពនានាដែលធានារ៉ាប់រងដោយ Neighborhood INTEGRITY សម្រាប់ឆ្នាំ 2023។
 នេះគ្រាន់តែជាសេចក្តីសង្ខេបតែប៉ុណ្ណោះ។ សូមអាន សៀវភៅណែនាំសមាជិក សម្រាប់បញ្ជីអត្ថប្រយោជន៍ពេញលេញ។
 សូមហៅទូរសព្ទទៅកាន់ផ្នែកសេវាបម្រើសមាជិកតាមរយៈលេខ 1-844-812-6896 ចាប់ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ
 និងពីម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ នៅរសៀលថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាក
 លោកអ្នកអាចផ្ញើសារមកកាន់យើងខ្ញុំបាន។ បុគ្គលិកនឹងទូរសព្ទត្រលប់ទៅអ្នកវិញនៅថ្ងៃធ្វើការបន្ទាប់។ អ្នកប្រើប្រាស់ TTY គួរហៅទូរសព្ទទៅលេខ
 711។ ការហៅទូរសព្ទមកលេខនេះ គឺឥតគិតថ្លៃ។ អ្នកក៏អាចចូលប្រើសៀវភៅណែនាំសមាជិកតាមរយៈ www.nhpri.org/INTEGRITY។



ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711 ពីម៉ោង 8 ព្រឹក
 ដល់ម៉ោង 8 យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងពីម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការហៅទូរសព្ទមកលេខនេះ គឺឥតគិតថ្លៃ។
 សម្រាប់ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.nhpri.org/INTEGRITY ។

Neighborhood INTEGRITY, គម្រោង Medicaid-Medicare៖

សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ប្រចាំឆ្នាំ 2023

- ❖ Neighborhood INTEGRITY (គម្រោង Medicare-Medicaid) គឺជាគម្រោងសុខភាពដែលចុះកិច្ចសន្យាទាំងជាមួយ Medicare និង Rhode Island Medicaid ដើម្បីផ្តល់អត្ថប្រយោជន៍នៃកម្មវិធីទាំងពីរដល់អ្នកចុះឈ្មោះ។ គម្រោងនេះគឺសម្រាប់ទាំងអ្នកដែលប្រើធានារ៉ាប់រង Medicare និង Medicaid ផងដែរ។
- ❖ ស្ថិតក្រោម Neighborhood INTEGRITY អ្នកអាចទទួលបានសេវា Medicare និង Rhode Island Medicaid របស់អ្នកនៅក្នុងគម្រោងសុខភាពមួយ។ អ្នកគ្រប់គ្រងការថែទាំរបស់ Neighborhood INTEGRITY នឹងជួយគ្រប់គ្រងតម្រូវការថែទាំសុខភាពរបស់អ្នក។
- ❖ នេះមិនមែនជាបញ្ជីពេញលេញទេ។ ព័ត៌មានអំពីអត្ថប្រយោជន៍ គឺជាសេចក្តីសង្ខេប ប៉ុន្តែមិនបានរៀបរាប់ពេញលេញអំពីអត្ថប្រយោជន៍ទាំងស្រុងនោះទេ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់គម្រោង ឬអាន *សៀវភៅណែនាំសមាជិក*។
- ❖ ATTENTION: If you speak English, language assistance services, free of charge, are available to you. Call Member Services at 1-844-812-6896 (TTY 711), 8 am to 8 pm, Monday – Friday; 8 am to 12 pm on Saturday. On Saturday afternoons, Sundays and holidays, you may be asked to leave a message. Your call will be returned within the next business day. The call is free.
- ❖ ATENCIÓN: Si usted habla Español, servicios de asistencia con el idioma, de forma gratuita, están disponibles para usted. Llame a Servicios a los Miembros al 1-844-812-6896 (TTY 711), de 8 am a 8 pm, de lunes a viernes, de 8 am a 12 pm los Sábados. En las tardes de los Sábados, domingos y feriados, se le pedirá que deje un mensaje. Su llamada será devuelta dentro del siguiente día hábil. La llamada es gratuita.
- ❖ ATENÇÃO: Se você fala Português, o idioma, os serviços de assistência gratuita, estão disponíveis para você. Os serviços de chamada em 1-844-812-6896 (TTY 711), 8 am a 8 pm, de segunda a sexta-feira; 8 am a 12 pm no sábado. Nas tardes de sábado, domingos e feriados, você pode ser convidado a deixar uma mensagem. A sua chamada será devolvido no próximo dia útil. A ligação é gratuita.
- ❖ សូមយកចិត្តទុកដាក់៖ ប្រសិនបើអ្នកនិយាយភាសាខ្មែរ មានសេវាកម្មជំនួយផ្នែកភាសាដោយមិនគិតថ្លៃសម្រាប់អ្នក។ សូមទូរសព្ទទៅសេវាសមាជិកតាមរយៈលេខ 1-844-812-6896 (TTY 711) ចាប់ពីម៉ោង 8 ព្រឹកដល់ 8 យប់ថ្ងៃចន្ទ - សុក្រ ម៉ោង 8 ព្រឹកដល់ 12 យប់នៅថ្ងៃសៅរ៍។ នៅរៀងរាល់រសៀលថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាក អ្នកអាចត្រូវបានស្នើសុំឱ្យទុកសារ។ ការហៅរបស់អ្នកនឹងត្រូវបានគេហៅត្រឡប់មកវិញក្នុងថ្ងៃធ្វើការបន្ទាប់។ ការទូរសព្ទគឺឥតគិតថ្លៃ។



ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711 ពីម៉ោង 8 ព្រឹកដល់ម៉ោង 8 យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងពីម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការហៅទូរស័ព្ទមកលេខនេះ គឺឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.nhpri.org/INTEGRITY ។

Neighborhood INTEGRITY, គម្រោង Medicaid-Medicare៖

សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ប្រចាំឆ្នាំ 2023

- ❖ អ្នកអាចទទួលបានឯកសារនេះដោយឥតគិតថ្លៃក្នុងទម្រង់ផ្សេងៗទៀត ដូចជាអក្សរពុម្ពធំ អក្សរសម្រាប់មនុស្សពិការភ្នែក ឬសំឡេង។ សូមហៅទូរសព្ទទៅកាន់ផ្នែកសេវាបម្រើសមាជិកតាមរយៈលេខ 1-844-812-689 ចាប់ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងពីម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ អ្នកប្រើប្រាស់ TTY គួរហៅទូរសព្ទទៅលេខ 711។ ការហៅទូរសព្ទមកលេខនេះ គឺឥតគិតថ្លៃ។
 - ❖ លោកអ្នកអាចស្នើសុំយកឯកសារនេះបាន និងឯកសារនានានៅពេលអនាគតជាភាសាដែលលោកអ្នកចង់បាន និង/ឬទម្រង់ផ្សេងទៀតតាមរយៈការហៅទូរសព្ទទៅកាន់ផ្នែកសេវាបម្រើសមាជិក។ គេហៅថា "សំណើសុំមានសុពលភាពជាអចិន្ត្រៃយ៍"។ ផ្នែកសេវាបម្រើសមាជិកនឹងបញ្ជូនឯកសារសំណើសុំមានសុពលភាពជាអចិន្ត្រៃយ៍របស់អ្នកទៅក្នុងកំណត់ត្រាសមាជិករបស់អ្នក ដើម្បីឱ្យអ្នកអាចទទួលបានឯកសារបាននៅពេលនេះ និងនាពេលអនាគតក្នុងភាសាដែលអ្នកចង់បាន និង/ឬទម្រង់ដែលអ្នកចង់បាន។ លោកអ្នកអាចប្តូរ ឬលុបការស្នើសុំជាអចិន្ត្រៃយ៍របស់អ្នក នៅពេលណាមួយក៏បាន តាមរយៈការហៅទូរសព្ទមកផ្នែកសេវាបម្រើសមាជិក។
- អ្នកផ្តល់សេវាក្រៅបណ្តាញ/អ្នកដែលគ្មានចុះកិច្ចសន្យា គឺមិនមានកាតព្វកិច្ចក្នុងការព្យាបាលសមាជិក Neighborhood INTEGRITY នោះទេ លើកលែងតែស្ថិតនៅក្នុងស្ថានភាពមានអាសន្ន។ សូមហៅទូរសព្ទទៅលេខសេវាបម្រើអតិថិជនរបស់ពួកយើង ឬមើលនៅក្នុងសៀវភៅណែនាំសមាជិករបស់អ្នក សម្រាប់ព័ត៌មានបន្ថែម ដែលរាប់បញ្ចូលទាំងការចែករំលែកការចំណាយ ដែលយកទៅចំណាច ចំពោះសេវានានាក្រៅបណ្តាញ។



ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងពីម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការហៅទូរសព្ទមកលេខនេះ គឺឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.nhpri.org/INTEGRITY ។

Neighborhood INTEGRITY, គម្រោង Medicaid-Medicare

សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ប្រចាំឆ្នាំ 2023

B. សំណួរដែលតែងសួរញឹកញាប់

នៅខាងក្រោមនេះ គឺជាបញ្ជីតារាងសំណួរ-ចម្លើយ។

សំណួរ-ចម្លើយ (FAQ)	ចម្លើយ
តើគម្រោង Medicare-Medicaid គឺជាអ្វី?	គម្រោង Neighborhood INTEGRITY គឺជាគម្រោងសុខភាពដែលចុះកិច្ចសន្យាទាំងជាមួយ Medicare និង Rhode Island Medicaid ដើម្បីផ្តល់អត្ថប្រយោជន៍នៃកម្មវិធីទាំងពីរដល់អ្នកចុះឈ្មោះ។ គម្រោងនេះគឺសម្រាប់ទាំងអ្នកដែលប្រើធានារ៉ាប់រង Medicare និង Medicaid ផងដែរ។ គម្រោង Medicare-Medicaid គឺជាគម្រោងមួយដែលបង្កើតដោយមានក្រុមវេជ្ជបណ្ឌិត មន្ទីរពេទ្យ ឱសថស្ថាន អ្នកផ្តល់សេវារយៈពេលយូរ និងអ្នកផ្តល់សេវានានាផ្សេងៗទៀត។ លើសពីនេះ វាមាននាយកគ្រប់គ្រងការថែទាំដើម្បីជួយលោកអ្នករៀបចំគ្រប់គ្រងអ្នកផ្តល់សេវា និងសេវានានាទាំងអស់របស់អ្នកបាន។ ពួកគេទាំងអស់នោះធ្វើការងាររួមគ្នា ដើម្បីផ្តល់នូវការថែទាំព្យាបាលដែលអ្នកត្រូវការ។
តើអ្នកគ្រប់គ្រងករណីរបស់ Neighborhood INTEGRITY គឺជាអ្នកណា?	អ្នកគ្រប់គ្រងករណីរបស់គម្រោង Neighborhood INTEGRITY គឺជាបុគ្គលចម្បងម្នាក់សម្រាប់ឱ្យអ្នកទាក់ទងទៅ។ បុគ្គលរូបនេះជួយគ្រប់គ្រងអ្នកផ្តល់សេវា និងសេវានានារបស់អ្នកទាំងអស់ ហើយធានាឱ្យប្រាកដថា លោកអ្នកទទួលបានអ្វីដែលអ្នកត្រូវការ។
តើសេវានានា និងការគាំទ្ររយៈពេលយូរគឺជាអ្វី?	សេវានានា និងការគាំទ្ររយៈពេលយូរ គឺជាជំនួយសម្រាប់មនុស្សដែលត្រូវការជំនួយក្នុងការធ្វើការងារប្រចាំថ្ងៃ ដូចជាការងូតទឹក ការស្លៀកពាក់ ការធ្វើម្ហូប និងលេបថ្នាំ។ សេវានានាភាគច្រើនទាំងនេះត្រូវបាន ផ្តល់ជូននៅផ្ទះ ឬនៅតាមសហគមន៍របស់អ្នក ប៉ុន្តែអាចផ្តល់ជូននៅតាមមន្ទីរថែទាំ ឬមន្ទីរពេទ្យផងដែរ។



ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងពីម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការហៅទូរសព្ទមកលេខនេះ គឺឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.nhpri.org/INTEGRITY ។

Neighborhood INTEGRITY, គម្រោង Medicaid-Medicare៖

សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ប្រចាំឆ្នាំ 2023

សំណួរ-ចម្លើយ (FAQ)	ចម្លើយ
<p>តើខ្ញុំនឹងទទួលបានអត្ថប្រយោជន៍ Medicare និង Rhode Island Medicaid ដូចគ្នានៅក្នុងគម្រោង Neighborhood INTEGRITY ដែលខ្ញុំទទួលបានឥឡូវនេះដែរឬទេ?</p>	<p>លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍របស់ Medicare និង Rhode Island Medicaid របស់អ្នកដែលបានធានារ៉ាប់រងដោយផ្ទាល់ពីគម្រោង Neighborhood INTEGRITY។ លោកអ្នកនឹងធ្វើការជាមួយនឹងក្រុមអ្នក ផ្តល់សេវា ដែលនឹងជួយកំណត់ថា តើមានសេវានានាណាខ្លះ ដែលបំពេញបានល្អបំផុតទៅនឹងតម្រូវការរបស់អ្នក។ នេះមានន័យថា សេវាមួយចំនួន ដែលឥឡូវនេះអ្នកទទួលបានអាចនឹងផ្លាស់ប្តូរបាន។</p> <p>លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ស្ទើរតែទាំងអស់របស់ Medicare និង Rhode Island Medicaid របស់អ្នកដែលបានធានារ៉ាប់រងដោយផ្ទាល់ពីគម្រោង Neighborhood INTEGRITY ប៉ុន្តែលោកអ្នកអាចទទួលបានអត្ថប្រយោជន៍មួយចំនួនដូចគ្នាទៅនឹងអ្វីដែលលោកអ្នកទទួលបាននៅពេលនេះ ខាងក្រៅគម្រោង។</p> <p>ពេលលោកអ្នកចុះឈ្មោះក្នុងគម្រោង Neighborhood INTEGRITY លោកអ្នកនឹងក្រមថែទាំរបស់អ្នកនឹងធ្វើការរួមគ្នាដើម្បីរៀបចំ Individualized Care Plan (គម្រោងថែទាំជាលក្ខណៈបុគ្គល) ដើម្បីដោះស្រាយតម្រូវការសុខភាព និងជំនួយរបស់អ្នក។ នៅក្នុងអំឡុងពេលនេះ លោកអ្នកអាចបន្តប្រើវេជ្ជបណ្ឌិត និងទទួលបានសេវានានាបច្ចុប្បន្នរបស់អ្នករយៈពេល 180 ថ្ងៃ បន្ទាប់ពីលោកអ្នកបញ្ចប់ការចុះឈ្មោះដំបូង ឬរហូតដល់គម្រោងថែទាំរបស់អ្នកបានបញ្ចប់។ ពេលលោកអ្នកចូលរួមក្នុងគម្រោងរបស់យើងខ្ញុំ ប្រសិនបើលោកអ្នកកំពុងប្រើឱសថមានវេជ្ជបញ្ជារបស់ Medicare ផ្នែក D ណាមួយ ឬឱសថដែលបានរ៉ាប់រងដោយ Rhode Island Medicaid ដែលគម្រោង Neighborhood INTEGRITY ជាធម្មតាមិនមានធានារ៉ាប់រង នោះលោកអ្នកអាចទទួលបានការផ្គត់ផ្គង់បណ្តោះអាសន្ន។ យើងនឹងជួយលោកអ្នកឱ្យទទួលបានឱសថផ្សេងទៀត ឬទទួលបានករណីលើកលែងសម្រាប់គម្រោង Neighborhood INTEGRITY ដើម្បីធានារ៉ាប់រងទៅលើឱសថរបស់អ្នក ប្រសិនបើមានការចាំបាច់ខាងវេជ្ជសាស្ត្រ។</p>



ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងពីម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការហៅទូរសព្ទមកលេខនេះ គឺឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.nhpri.org/INTEGRITY ។

Neighborhood INTEGRITY, គម្រោង Medicaid-Medicare

សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ប្រចាំឆ្នាំ 2023

សំណួរ-ចម្លើយ (FAQ)	ចម្លើយ
<p>តើខ្ញុំអាចទៅជួបគ្រូពេទ្យដែល ដែលខ្ញុំកំពុងប្រើឱ្យនេះបានដែរឬទេ?</p>	<p>ករណីបែបនេះមានជាញឹកញាប់។ ប្រសិនបើអ្នកផ្តល់សេវារបស់អ្នក (រាប់បញ្ចូលទាំងវេជ្ជបណ្ឌិត អ្នកព្យាបាល និងឱសថស្ថាននានា) ធ្វើការជាមួយ Neighborhood INTEGRITY និងមានចុះកិច្ចសន្យាជាមួយយើងខ្ញុំ នោះលោកអ្នកអាចបន្តប្រើសេវាពួកគេទៅទៀតបាន។</p> <ul style="list-style-type: none"> • អ្នកផ្តល់សេវាមានកិច្ចព្រមព្រៀងជាមួយយើងខ្ញុំ គឺ “នៅក្នុងបណ្តាញ”។ លោកអ្នកត្រូវតែប្រើអ្នកផ្តល់សេវានៅក្នុងបណ្តាញរបស់គម្រោង Neighborhood INTEGRITY។ • ប្រសិនបើលោកអ្នកត្រូវការសេវាបន្ទាន់ ការថែទាំសង្គ្រោះបន្ទាន់ ឬសេវាលាងលាមនៅក្រៅតំបន់ លោកអ្នកអាចប្រើអ្នកផ្តល់សេវានៅខាងក្រៅគម្រោងរបស់ Neighborhood INTEGRITY បាន។ <p>ដើម្បីស្វែងរកឱ្យដឹងថា វេជ្ជបណ្ឌិតរបស់អ្នក គឺស្ថិតនៅក្នុងបណ្តាញរបស់គម្រោងនោះ សូមហៅទូរសព្ទទៅផ្នែកសេវាបម្រើសមាជិក ឬអាន <i>សៀវភៅបញ្ជីឈ្មោះអ្នកផ្តល់សេវា និងឱសថស្ថានរបស់គម្រោង Neighborhood INTEGRITY</i> នៅលើគេហទំព័ររបស់គម្រោងតាមរយៈអាសយដ្ឋាន www.nhpri.org/INTEGRITY។</p> <p>ប្រសិនបើលោកអ្នកជាសមាជិកថ្មីក្នុងគម្រោង Neighborhood INTEGRITY នោះលោកអ្នកអាចបន្តប្រើវេជ្ជបណ្ឌិត ដែលព្យាបាលលោកអ្នកនាពេលបច្ចុប្បន្ននេះរយៈពេល 180 ថ្ងៃ បន្ទាប់ពីលោកអ្នកបានការចុះឈ្មោះជាលើកដំបូង ឬរហូតដល់គម្រោងថែទាំរបស់អ្នកណាមួយដែលកំពុងតែប្រើនឹងត្រូវបញ្ចប់។ ចំណុចនេះ មានរាប់បញ្ចូលទាំងការជួបអ្នកផ្តល់សេវាខាងក្រៅបណ្តាញផងដែរ។</p>



ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងពីម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការហៅទូរស័ព្ទមកលេខនេះ គឺឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.nhpri.org/INTEGRITY ។

Neighborhood INTEGRITY, គម្រោង Medicaid-Medicare

សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ប្រចាំឆ្នាំ 2023

សំណួរ-ចម្លើយ (FAQ)	ចម្លើយ
តើនឹងមានអ្វីខ្លះកើតឡើងប្រសិនបើខ្ញុំត្រូវការសេវាប៉ុន្តែមិនមាននរណាម្នាក់នៅក្នុងបណ្តាញរបស់គម្រោង Neighborhood INTEGRITY អាច ផ្តល់សេវាបាន?	សេវានានាភាគច្រើននឹងត្រូវផ្តល់ជូនតាមរយៈអ្នកផ្តល់សេវាបណ្តាញរបស់យើងខ្ញុំ។ ប្រសិនបើលោកអ្នកត្រូវការសេវាដែលនៅក្នុងបណ្តាញរបស់យើងខ្ញុំមិនអាចផ្តល់ជូនបាន នោះគម្រោង Neighborhood INTEGRITY នឹងចេញថ្លៃចំណាយសម្រាប់អ្នកផ្តល់សេវាខាងក្រៅបណ្តាញ។
តើគម្រោង Neighborhood INTEGRITY មាននៅទីកន្លែងណាខ្លះ?	តំបន់សេវាសម្រាប់គម្រោងនេះ គឺនៅរដ្ឋ Rhode Island។ ដើម្បីចូលរួមក្នុងគម្រោងបាន លោកអ្នកត្រូវតែរស់នៅរដ្ឋ Rhode Island។
តើខ្ញុំត្រូវបង់ប្រាក់ប្រចាំខែ (ដែលគេហៅថាបុព្វលាភភារ៉ាប់រងផងដែរ) នៅក្រោមគម្រោង Neighborhood INTEGRITY ដែរឬទេ?	លោកអ្នកនឹងមិនបង់ប្រាក់បុព្វលាភភារ៉ាប់រងប្រចាំខែដល់គម្រោង Neighborhood INTEGRITY សម្រាប់ការធានារ៉ាប់រងសុខភាពរបស់អ្នកទេ។



ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងពីម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការហៅទូរស័ព្ទមកលេខនេះ គឺឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.nhpri.org/INTEGRITY ។

Neighborhood INTEGRITY, គម្រោង Medicaid-Medicare៖

សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ប្រចាំឆ្នាំ 2023

សំណួរ-ចម្លើយ (FAQ)	ចម្លើយ
តើការអនុញ្ញាតជាមុន (PA) គឺជាអ្វី?	<p>PA (ការអនុញ្ញាតជាមុន) មានន័យថា លោកអ្នកត្រូវតែទទួលបានការអនុម័តពីគម្រោង Neighborhood INTEGRITY មុនពេលលោកអ្នកអាចទទួលបានសេវាណាមួយជាក់លាក់ ឬឱសថ ឬប្រើប្រាស់អ្នកផ្តល់សេវាក្រៅបណ្តាញ។ គម្រោង Neighborhood INTEGRITY អាចនឹងមិនធានារ៉ាប់រងលើឱសថ ឬសេវាកម្មទេ ប្រសិនបើអ្នកមិនទទួលបានសិទ្ធិអនុញ្ញាត។ លោកអ្នកមិនចាំបាច់ទទួលបានការអនុម័តជាមុនទេ ប្រសិនបើលោកអ្នកត្រូវការសេវាបន្ទាន់ ការថែទាំសង្គ្រោះបន្ទាន់ ឬសេវាលាងតម្រងនោមឈាមនៅក្រៅតំបន់។</p> <p>សូមមើលជំពូកទី 3 នៃ <i>សៀវភៅណែនាំសមាជិក</i> ដើម្បីស្វែងយល់បន្ថែមអំពី PA។</p> <p>សូមមើលតារាងអត្ថប្រយោជន៍នៅក្នុងផ្នែក D នៃជំពូកទី 4 នៃ <i>សៀវភៅណែនាំសមាជិក</i> ដើម្បីស្វែងយល់ឱ្យដឹងថា សេវាកម្មណាមួយ ដែលតម្រូវឱ្យមាន PA។</p>



ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងពីម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការហៅទូរស័ព្ទមកលេខនេះ គឺឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.nhpri.org/INTEGRITY ។

Neighborhood INTEGRITY, គម្រោង Medicaid-Medicare៖

សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ប្រចាំឆ្នាំ 2023

សំណួរ-ចម្លើយ (FAQ)	ចម្លើយ
<p>តើខ្ញុំគួរតែទាក់ទងទៅកាន់អ្នកណា ប្រសិនបើខ្ញុំមានសំណួរ ឬត្រូវការជំនួយ? (តនៅទំព័របន្ទាប់)</p>	<p>ប្រសិនបើលោកអ្នកមានសំណួរទូទៅ ឬសំណួរនានាអំពីគម្រោង សេវានានា តំបន់ផ្តល់សេវា វិក្កយបត្រ ឬបណ្ណសមាជិករបស់យើងខ្ញុំ សូមហៅទូរសព្ទទៅកាន់ផ្នែកសេវាបម្រើសមាជិករបស់គម្រោង Neighborhood INTEGRITY៖</p> <p>ហៅទូរសព្ទ មកលេខ 1-844-812-6896</p> <p>ការហៅទូរសព្ទមកលេខនេះគឺឥតគិតថ្លៃ។ ចាប់ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ និងពីម៉ោង 8 ព្រឹកដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ នៅរសៀលថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាក លោកអ្នកអាចផ្ញើសារមកកាន់យើងខ្ញុំបាន។ បុគ្គលិកនឹងទូរសព្ទត្រលប់ទៅអ្នកវិញនៅថ្ងៃធ្វើការបន្ទាប់។</p> <p>ផ្នែកសេវាបម្រើសមាជិកក៏មានសេវាអ្នកបកប្រែភាសាដោយឥតគិតថ្លៃផងដែរ សម្រាប់លោកអ្នក ដែលមិននិយាយភាសាអង់គ្លេស។</p> <p>TTY 711</p> <p>លេខនេះគឺសម្រាប់អ្នកដែលមានបញ្ហាក្នុងការស្តាប់ ឬការនិយាយ។ អ្នកត្រូវតែមានឧបករណ៍ទូរសព្ទពិសេស ដើម្បីធ្វើការហៅទូរសព្ទ។</p> <p>ការហៅទូរសព្ទមកលេខនេះគឺឥតគិតថ្លៃ។ ចាប់ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ និងពីម៉ោង 8 ព្រឹកដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ នៅរសៀលថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាក លោកអ្នកអាចផ្ញើសារមកកាន់យើងខ្ញុំបាន។ បុគ្គលិកនឹងទូរសព្ទត្រលប់ទៅអ្នកវិញនៅថ្ងៃធ្វើការបន្ទាប់។</p>



ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងពីម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការហៅទូរសព្ទមកលេខនេះ គឺឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.nhpri.org/INTEGRITY ។

Neighborhood INTEGRITY, គម្រោង Medicaid-Medicare៖

សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ប្រចាំឆ្នាំ 2023

សំណួរ-ចម្លើយ (FAQ)	ចម្លើយ
<p>តើខ្ញុំគួរតែទាក់ទងទៅកាន់អ្នកណា ប្រសិនបើខ្ញុំមានសំណួរ ឬត្រូវការជំនួយ? (តពីទំព័រមុន)</p>	<p>ប្រសិនបើលោកអ្នកមានសំណួរទាក់ទងទៅនឹងសុខភាពរបស់អ្នកសូមហៅទូរសព្ទទៅកាន់ ខ្សែទូរសព្ទសម្រាប់ការហៅប្រឹក្សាយោបល់ផ្នែកមើលថែទាំ៖</p> <p>ហៅទូរសព្ទ មកលេខ 1-844-617-0563 ការហៅទៅកាន់លេខទូរសព្ទនេះ គឺឥតគិតថ្លៃនឹងបាន 24 ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្តាហ៍។</p> <p>TTY 711 លេខនេះគឺសម្រាប់អ្នកដែលមានបញ្ហាក្នុងការស្តាប់ ឬការនិយាយ។ លោកអ្នកត្រូវតែ មានឧបករណ៍ទូរសព្ទពិសេសៗដើម្បីហៅវាបាន។</p> <p>ការហៅទៅកាន់លេខទូរសព្ទនេះ គឺឥតគិតថ្លៃនឹងបាន 24 ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្តាហ៍។</p> <p>ប្រសិនបើលោកអ្នកត្រូវការសេវាសុខភាពផ្នែកឥរិយាបថជាបន្ទាន់ សូមហៅទូរសព្ទមកកាន់ ខ្សែទូរសព្ទសម្រាប់សេវាសុខភាពផ្នែកឥរិយាបថ៖</p> <p>ហៅទូរសព្ទមកលេខ 1-401-443-5995 ការហៅទៅកាន់លេខទូរសព្ទនេះ គឺឥតគិតថ្លៃនឹងបាន 24 ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្តាហ៍។</p> <p>TTY 711</p>



ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងពីម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការហៅទូរសព្ទមកលេខនេះ គឺឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.nhpri.org/INTEGRITY ។

Neighborhood INTEGRITY, គម្រោង Medicaid-Medicare៖

សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ប្រចាំឆ្នាំ 2023

សំណួរ-ចម្លើយ (FAQ)	ចម្លើយ
	<p>លេខនេះគឺសម្រាប់អ្នកដែលមានបញ្ហាក្នុងការស្តាប់ ឬការនិយាយ។ លោកអ្នកត្រូវតែមានឧបករណ៍ទូរសព្ទពិសេសៗដើម្បីហៅវាបាន។</p> <p>ការហៅទូរសព្ទទៅលេខនេះគឺឥតគិតថ្លៃ 24 ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្តាហ៍។</p>



ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងពីម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការហៅទូរសព្ទមកលេខនេះ គឺឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.nhpri.org/INTEGRITY ។

Neighborhood INTEGRITY, គម្រោង Medicaid-Medicare

សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ប្រចាំឆ្នាំ 2023

C. ទិដ្ឋភាពទូទៅនៃសេវាកម្ម

តារាងខាងក្រោមនេះ គឺជាសេចក្តីសង្ខេបអំពីសេវានានាអ្វីខ្លះ ដែលលោកអ្នកអាចនឹងត្រូវការ អំពីការចំណាយរបស់អ្នក និងវិធានអំពីអត្ថប្រយោជន៍នានា។

តម្រូវការ ឬបញ្ហាខាងសុខភាព	សេវានានាដែលលោកអ្នកអាចនឹងត្រូវការ	ការចំណាយរបស់អ្នកសម្រាប់អ្នកផ្តល់សេវាក្នុងបណ្តាញ	ការកំណត់ ករណីលើកលែង និងព័ត៌មានអំពីអត្ថប្រយោជន៍ (វិធានអំពីអត្ថប្រយោជន៍នានា)
អ្នកចង់បានវេជ្ជបណ្ឌិតម្នាក់	ការទៅព្យាបាលនៅមន្ទីរពេទ្យពេលមានរបួស ឬមានជំងឺ	\$0	
	ការទៅពិនិត្យសុខភាពដូចជារូបរាងកាយ	\$0	
	មធ្យោបាយធ្វើដំណើរពេលទៅការិយាល័យគ្រូពេទ្យ	\$0	
	ការថែទាំរបស់គ្រូពេទ្យឯកទេស	\$0	
	ការថែទាំសុខភាព ដើម្បីជៀសវាងកុំឱ្យអ្នកមានឈឺ ដូចជាចាក់វ៉ាក់សាំងជំងឺគ្រុន ផ្តាសាយធំ	\$0	



ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងពីម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការហៅទូរស័ព្ទមកលេខនេះ គឺឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.nhpri.org/INTEGRITY ។

Neighborhood INTEGRITY, គម្រោង Medicaid-Medicare

សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ប្រចាំឆ្នាំ 2023

តម្រូវការ ឬបញ្ហាខាងសុខភាព	សេវានានាដែលលោកអ្នកអាចនឹងត្រូវការ	ការចំណាយរបស់អ្នកសម្រាប់អ្នកផ្តល់សេវាក្នុងបណ្តាញ	ការកំណត់ ករណីលើកលែង និងព័ត៌មានអំពីអត្ថប្រយោជន៍ (វិធានអំពីអត្ថប្រយោជន៍នានា)
លោកអ្នកត្រូវការការធ្វើតេស្តខាងវេជ្ជសាស្ត្រ	ការធ្វើតេស្តខាងមន្ទីរពិសោធន៍ ដូចជា ឈាមដំណើរការល្អ	\$0	អាចនឹងត្រូវតម្រូវឱ្យមានការអនុញ្ញាតជាមុន។
	ការថតអ៊ុលត្រាសោន ឬការថតរូបភាពផ្សេងទៀត ដូចជាការស្កេន CAT	\$0	អាចនឹងត្រូវតម្រូវឱ្យមានការអនុញ្ញាតជាមុន។
	ការធ្វើតេស្តរកមើលជំងឺ ដូចជាការធ្វើតេស្តរកជំងឺមហារីក	\$0	អាចនឹងត្រូវតម្រូវឱ្យមានការអនុញ្ញាតជាមុន។
លោកអ្នកត្រូវការថ្នាំព្យាបាលជំងឺ ឬស្ថានភាពជំងឺរបស់អ្នក (សេវាកម្មនេះបន្តនៅទំព័របន្ទាប់)	ថ្នាំមានសមាសធាតុផ្សំដូចគ្នា (ថ្នាំដែលគ្មានម៉ាកសញ្ញា)	\$0 សម្រាប់ការផ្គត់ផ្គង់ 30 ថ្ងៃ។	វាអាចនឹងមានការកំហិតលើប្រភេទថ្នាំដែលបានធានារ៉ាប់រង។ សូមមើល <i>បញ្ជីឱសថដែលមានការធានារ៉ាប់រង</i> (បញ្ជីឱសថ) របស់គម្រោង Neighborhood INTEGRITY សម្រាប់ព័ត៌មាន បន្ថែម។



ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងពីម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការហៅទូរស័ព្ទមកលេខនេះ គឺឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.nhpri.org/INTEGRITY ។

Neighborhood INTEGRITY, គម្រោង Medicaid-Medicare៖

សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ប្រចាំឆ្នាំ 2023

តម្រូវការ ឬបញ្ហាខាងសុខភាព	សេវានានាដែលលោកអ្នកអាចនឹងត្រូវការ	ការចំណាយរបស់អ្នកសម្រាប់អ្នកផ្តល់សេវាក្នុងបណ្តាញ	ការកំណត់ ករណីលើកលែង និងព័ត៌មានអំពីអត្ថប្រយោជន៍ (វិធានអំពីអត្ថប្រយោជន៍នានា)
លោកអ្នកត្រូវការថ្នាំព្យាបាលជំងឺឬស្ថានភាពជំងឺរបស់អ្នក (បន្ត)			<p>គម្រោងនេះផ្តល់ជូននូវការផ្គត់ផ្គង់ចំនួនថ្ងៃបន្ថែមទៀតតាមរយៈ៖</p> <p>ការបញ្ជាទិញពីឱសថស្ថានតាមសំបុត្រ និងនៅតាមឱសថស្ថានលក់រាយមួយចំនួនទៀតផងដែរ។</p> <p>មិនមានការបង់ប្រាក់រួមសម្រាប់ការផ្គត់ផ្គង់នៅថ្ងៃបន្ថែមនោះទេ។</p> <p>អាចនឹងត្រូវតម្រូវឱ្យមានការអនុញ្ញាតជាមុន។</p>
	ថ្នាំដែលមានម៉ាកសញ្ញា	\$0 សម្រាប់ការផ្គត់ផ្គង់ 30 ថ្ងៃ។	<p>វាអាចនឹងមានការកំហិតលើប្រភេទថ្នាំដែលបានធានារ៉ាប់រង។</p> <p>សូមមើល <i>បញ្ជីឱសថដែលមានការធានារ៉ាប់រង</i> (បញ្ជីឱសថ) របស់គម្រោង Neighborhood INTEGRITY សម្រាប់ព័ត៌មាន បន្ថែម។</p>



ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងពីម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការហៅទូរស័ព្ទមកលេខនេះ គឺឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.nhpri.org/INTEGRITY ។

Neighborhood INTEGRITY, គម្រោង Medicaid-Medicare៖

សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ប្រចាំឆ្នាំ 2023

តម្រូវការ ឬបញ្ហាខាងសុខភាព	សេវានានាដែលលោកអ្នកអាចនឹងត្រូវការ	ការចំណាយរបស់អ្នកសម្រាប់អ្នកផ្តល់សេវាក្នុងបណ្តាញ	ការកំណត់ ករណីលើកលែង និងព័ត៌មានអំពីអត្ថប្រយោជន៍ (វិធានអំពីអត្ថប្រយោជន៍នានា)
លោកអ្នកត្រូវការថ្នាំព្យាបាលជំងឺឬស្ថានភាពជំងឺរបស់អ្នក (បន្ត)			<p>គម្រោងនេះផ្តល់ជូននូវការផ្គត់ផ្គង់ចំនួនថ្ងៃបន្ថែមទៀតតាមរយៈ:</p> <p>ការបញ្ជាទិញពីឱសថស្ថានតាមសំបុត្រ និងនៅតាមឱសថស្ថានលក់រាយមួយចំនួនទៀតផងដែរ។ មិនមានការបង់ប្រាក់រួមសម្រាប់ការផ្គត់ផ្គង់នៅថ្ងៃបន្ថែមនោះទេ។</p> <p>អាចនឹងត្រូវតម្រូវឱ្យមានការអនុញ្ញាតជាមុន។</p>
	ថ្នាំដែលគ្មានវេជ្ជបញ្ជា	\$0	<p>វាអាចនឹងមានការកំហិតលើប្រភេទថ្នាំដែលបានធានារ៉ាប់រង។ សូមមើល <i>បញ្ជីឱសថដែលមានការធានារ៉ាប់រង</i> (បញ្ជីឱសថ) របស់គម្រោង Neighborhood INTEGRITY សម្រាប់ព័ត៌មាន បន្ថែម។</p>



ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងពីម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការហៅទូរស័ព្ទមកលេខនេះ គឺឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.nhpri.org/INTEGRITY ។

Neighborhood INTEGRITY, គម្រោង Medicaid-Medicare៖

សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ប្រចាំឆ្នាំ 2023

តម្រូវការ ឬបញ្ហាខាងសុខភាព	សេវានានាដែលលោកអ្នកអាចនឹងត្រូវការ	ការចំណាយរបស់អ្នកសម្រាប់អ្នកផ្តល់សេវាក្នុងបណ្តាញ	ការកំណត់ ករណីលើកលែង និងព័ត៌មានអំពីអត្ថប្រយោជន៍ (វិធានអំពីអត្ថប្រយោជន៍នានា)
លោកអ្នកត្រូវការថ្នាំព្យាបាលជំងឺ ឬស្ថានភាពជំងឺរបស់អ្នក (បន្ត)	ថ្នាំមានវេជ្ជបញ្ជារបស់កម្មវិធី Medicare ផ្នែក B	\$0	<p>ថ្នាំផ្នែក B រាប់បញ្ចូលទាំងថ្នាំដែលវេជ្ជបណ្ឌិតបានឱ្យនៅក្នុងការិយាល័យរបស់ពួកគេ ថ្នាំមហារីកសម្រាប់លេបមួយចំនួន និងថ្នាំមួយចំនួនទៀត ដែលត្រូវប្រើជាមួយនឹងឧបករណ៍វេជ្ជសាស្ត្រដាក់លាក់មួយចំនួន។</p> <p>សូមអាន <i>សៀវភៅណែនាំសមាជិក</i> សម្រាប់ព័ត៌មានបន្ថែមអំពីថ្នាំទាំងអស់នេះ។</p> <p>ការអនុញ្ញាតជាមុនការអនុញ្ញាតជាមុន និង/ឬការព្យាបាលជាជំហានៗអាចនឹងត្រូវយកមកអនុវត្ត បាន។</p>



ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងពីម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការហៅទូរស័ព្ទមកលេខនេះ គឺឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.nhpri.org/INTEGRITY ។

Neighborhood INTEGRITY, គម្រោង Medicaid-Medicare៖

សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ប្រចាំឆ្នាំ 2023

តម្រូវការ ឬបញ្ហាខាងសុខភាព	សេវានានាដែលលោកអ្នកអាចនឹងត្រូវការ	ការចំណាយរបស់អ្នកសម្រាប់អ្នកផ្តល់សេវាក្នុងបណ្តាញ	ការកំណត់ ករណីលើកលែង និងព័ត៌មានអំពីអត្ថប្រយោជន៍ (វិធានអំពីអត្ថប្រយោជន៍នានា)
លោកអ្នកត្រូវការការព្យាបាលបន្ទាប់ពីមានស្រ្តក ឬគ្រោះថ្នាក់	ការព្យាបាលដោយគ្រោះថ្នាក់ការងាររាងកាយ ឬការនិយាយស្តី	\$0	យើងធានារ៉ាប់រងរហូតដល់ការទៅជួប 24 ដង។
លោកអ្នកត្រូវការការថែទាំសង្គ្រោះបន្ទាន់ (សេវាកម្មនេះបន្តនៅទំព័របន្ទាប់)	សេវាបន្ទប់សង្គ្រោះបន្ទាន់	\$0	សេវាបន្ទប់សង្គ្រោះបន្ទាន់នឹងត្រូវបានរ៉ាប់រងផងដែរ ប្រសិនបើលោកអ្នកត្រូវការប្រើបន្ទប់សង្គ្រោះបន្ទាន់ដែលមិនមាននៅក្នុងបណ្តាញរបស់យើងខ្ញុំ។ ការធានារ៉ាប់រងមានកំណត់ចំពោះប្រជាជនសហរដ្ឋអាមេរិក និងនៅលើដែនដីរបស់ខ្លួនតែប៉ុណ្ណោះ។
	សេវាថយន្តគិលានសង្គ្រោះ	\$0	



ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងពីម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការហៅទូរស័ព្ទមកលេខនេះ គឺឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.nhpri.org/INTEGRITY ។

Neighborhood INTEGRITY, គម្រោង Medicaid-Medicare៖

សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ប្រចាំឆ្នាំ 2023

តម្រូវការ ឬបញ្ហាខាងសុខភាព	សេវានានាដែលលោកអ្នកអាចនឹងត្រូវការ	ការចំណាយរបស់អ្នកសម្រាប់អ្នកផ្តល់សេវាក្នុងបណ្តាញ	ការកំណត់ ករណីលើកលែង និងព័ត៌មានអំពីអត្ថប្រយោជន៍ (វិធានអំពីអត្ថប្រយោជន៍នានា)
លោកអ្នកត្រូវការការថែទាំសង្គ្រោះបន្ទាន់ (បន្ត)	ការថែទាំព្យាបាលដែលត្រូវការជាបន្ទាន់	\$0	ការថែទាំព្យាបាលដែលត្រូវការជាបន្ទាន់នឹងត្រូវបានរ៉ាប់រងផងដែរ ប្រសិនបើលោកអ្នកត្រូវការប្រើការថែទាំព្យាបាលដែលត្រូវការជាបន្ទាន់ដែលមិនមាននៅក្នុងបណ្តាញរបស់យើងខ្ញុំ។ ការធានារ៉ាប់រងមានកំណត់ចំពោះប្រជាជនសហរដ្ឋអាមេរិក និងនៅលើដែនដីរបស់ខ្លួនតែប៉ុណ្ណោះ។
លោកអ្នកត្រូវការការថែទាំព្យាបាលពីមន្ទីរពេទ្យ	ការស្នាក់នៅមន្ទីរពេទ្យ	\$0	តម្រូវឱ្យមានការអនុញ្ញាតជាមុន។
	ការថែទាំព្យាបាលរបស់វេជ្ជបណ្ឌិត ឬគ្រូពេទ្យរះកាត់	\$0	




ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងពីម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការហៅទូរស័ព្ទមកលេខនេះ គឺឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.nhpri.org/INTEGRITY ។

Neighborhood INTEGRITY, គម្រោង Medicaid-Medicare

សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ប្រចាំឆ្នាំ 2023

តម្រូវការ ឬបញ្ហាខាងសុខភាព	សេវានានាដែលលោកអ្នកអាចនឹងត្រូវការ	ការចំណាយរបស់អ្នកសម្រាប់អ្នកផ្តល់សេវាក្នុងបណ្តាញ	ការកំណត់ ករណីលើកលែង និងព័ត៌មានអំពីអត្ថប្រយោជន៍ (វិធានអំពីអត្ថប្រយោជន៍នានា)
លោកអ្នកត្រូវការជំនួយដើម្បីព្យាបាលឱ្យបានឆ្ងរ ស្បើយ ឬ តម្រូវការអ្នកជំនាញផ្នែកសុខភាពពិសេស	សេវាស្តារនីតិសម្បទា	\$0	តម្រូវឱ្យមានការអនុញ្ញាតជាមុន។
	ឧបករណ៍វេជ្ជសាស្ត្រសម្រាប់ការថែទាំនៅផ្ទះ	\$0	អាចនឹងត្រូវតម្រូវឱ្យមានការអនុញ្ញាតជាមុន។
	ការថែទាំមនុស្សចាស់ជរាដែលមានជំនាញ	\$0	តម្រូវឱ្យមានការអនុញ្ញាតជាមុន។
លោកអ្នកត្រូវការការថែទាំភ្នែក (សេវាកម្មនេះបន្តនៅទំព័របន្ទាប់)	ការពិនិត្យភ្នែក	\$0	បានដាក់កំណត់ចំពោះការពិនិត្យភ្នែកជាប្រចាំមួយ (1) ដងរៀងរាល់ពីរ (2) ឆ្នាំម្តង ហើយនិងមានការធានារ៉ាប់រងប្រចាំឆ្នាំសម្រាប់សមាជិក ដែលមានជំងឺទឹកនោមផ្អែម។
	វ៉ែនតា ឬ លែនការពារភ្នែក	\$0	បានដាក់កំណត់សម្រាប់តែវ៉ែនតាមួយ (1) គូ (ស៊ី និងលែន) នៅរៀងរាល់ពីរ (2) ឆ្នាំម្តង។ វ៉ែនតាមានកញ្ចក់លែននឹងត្រូវធានារ៉ាប់រងជាញឹកញាប់ នៅពេលចាំបាច់ខាងវេជ្ជសាស្ត្រ។

 ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងពីម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការហៅទូរស័ព្ទមកលេខនេះ គឺឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.nhpri.org/INTEGRITY ។

Neighborhood INTEGRITY, គម្រោង Medicaid-Medicare

សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ប្រចាំឆ្នាំ 2023

តម្រូវការ ឬបញ្ហាខាងសុខភាព	សេវានានាដែលលោកអ្នកអាចនឹងត្រូវការ	ការចំណាយរបស់អ្នកសម្រាប់អ្នកផ្តល់សេវាក្នុងបណ្តាញ	ការកំណត់ ករណីលើកលែង និងព័ត៌មានអំពីអត្ថប្រយោជន៍ (វិធានអំពីអត្ថប្រយោជន៍នានា)
លោកអ្នកត្រូវការការថែទាំភ្នែក (បន្ត)			បានដាក់កំណត់សម្រាប់តែបន្ទះលៃនពាក់ក្នុងភ្នែកមួយ (1) គូ (ស៊ី និងលៃន) នៅរៀងរាល់ពីរ (2) ឆ្នាំ ម្តងនៅពេលចាំបាច់ខាងវេជ្ជសាស្ត្រ។ អាចនឹងត្រូវតម្រូវឱ្យមានការអនុញ្ញាតជាមុន។
លោកអ្នកត្រូវការសេវាការស្តាប់/ជំនួយការស្តាប់	ការធ្វើតេស្តលើការស្តាប់	\$0	
	ឧបករណ៍ជំនួយការស្តាប់	\$0	ការធានារ៉ាប់រងរាប់បញ្ចូលទាំងការស្តាប់ និងការវាយតម្លៃសម្រាប់ឧបករណ៍ជំនួយការស្តាប់តូចមួយ (1) ជារៀងរាល់បី (3) ឆ្នាំម្តង។
លោកអ្នកមានស្ថានភាពជំងឺរ៉ាំរ៉ៃ ដូចជាជំងឺទឹកនោមផ្អែម ឬជំងឺបេះដូង (សេវាកម្មនេះបន្តនៅទំព័របន្ទាប់)	សេវានានាដើម្បីជួយគ្រប់គ្រងជំងឺរបស់អ្នក	\$0	



ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងពីម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការហៅទូរស័ព្ទមកលេខនេះ គឺឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.nhpri.org/INTEGRITY ។

Neighborhood INTEGRITY, គម្រោង Medicaid-Medicare៖

សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ប្រចាំឆ្នាំ 2023

តម្រូវការ ឬបញ្ហាខាងសុខភាព	សេវានានាដែលលោកអ្នកអាចនឹងត្រូវការ	ការចំណាយរបស់អ្នកសម្រាប់អ្នកផ្តល់សេវាក្នុងបណ្តាញ	ការកំណត់ ករណីលើកលែង និងព័ត៌មានអំពីអត្ថប្រយោជន៍ (វិធានអំពីអត្ថប្រយោជន៍នានា)
លោកអ្នកមានស្ថានភាពជំងឺរ៉ាំរ៉ៃ ដូចជាជំងឺទឹកនោមផ្អែម ឬជំងឺបេះដូង (បន្ត)	ការផ្គត់ផ្គង់ និងសេវានានាសម្រាប់ជំងឺទឹកនោមផ្អែម	\$0	<p>វាអាចនឹងមានការកំហិតលើម៉ាកសញ្ញា និងសហគ្រាសផលិតសម្រាប់ការផ្គត់ផ្គង់ ដែលបំពេញនៅឱសថស្ថាន។</p> <p>សមាជិកអាស្រ័យលើថ្នាំអ៊ីនស៊ុយលីន៖</p> <ul style="list-style-type: none"> បានកំណត់ត្រឹមតែមួយរយ (100) បន្ទះមូលតេស្តជាតិស្ករជារៀងរាល់សាមសិបថ្ងៃ (30) ថ្ងៃនៅពេល ទទួលបានពីអ្នកលក់ឧបករណ៍រឹងមាំជំនួយដល់អ្នកជំងឺ (DME)។ បានកំណត់ត្រឹមតែមួយរយ (100) បន្ទះមូលតេស្តជាតិស្ករជារៀងរាល់ម្ភៃប្រាំថ្ងៃ (25) ថ្ងៃនៅពេលទទួលបានពីឱសថស្ថាន។




ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងពីម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការហៅទូរស័ព្ទមកលេខនេះ គឺឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.nhpri.org/INTEGRITY ។

Neighborhood INTEGRITY, គម្រោង Medicaid-Medicare៖

សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ប្រចាំឆ្នាំ 2023

តម្រូវការ ឬបញ្ហាខាងសុខភាព	សេវានានាដែលលោកអ្នកអាចនឹងត្រូវការ	ការចំណាយរបស់អ្នកសម្រាប់អ្នកផ្តល់សេវាក្នុងបណ្តាញ	ការកំណត់ ករណីលើកលែង និងព័ត៌មានអំពីអត្ថប្រយោជន៍ (វិធានអំពីអត្ថប្រយោជន៍នានា)
			<p>សមាជិកដែលមិនអាស្រ័យលើថ្នាំអ៊ីងស៊ុយលីន៖ បានកំណត់ត្រឹមតែមួយរយ (100) បន្ទះមូលតេស្តជាតិស្ករជារៀងរាល់សាមសិបថ្ងៃ (90) ថ្ងៃនៅពេល ទទួលបានពីអ្នកលក់ឧបករណ៍រឹងមាំជំនួយដល់អ្នកជំងឺ (DME)។</p> <p>បានកំណត់ត្រឹមតែមួយរយ (100) បន្ទះមូលតេស្តជាតិស្ករជារៀងរាល់កៅសិបថ្ងៃ (90) ថ្ងៃនៅពេលទទួលបានពីឱសថស្ថាន។</p>
លោកអ្នកមានបញ្ហាសុខភាពផ្លូវចិត្ត	សេវាសុខភាពឥរិយាបថ និងផ្លូវចិត្ត	\$0	
លោកអ្នកមានបញ្ហាជាមួយនឹងការប្រើប្រាស់សារធាតុ	សេវាព្យាបាលប្រើប្រាស់សារធាតុ	\$0	

 ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងពីម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការហៅទូរស័ព្ទមកលេខនេះ គឺឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.nhpri.org/INTEGRITY ។

Neighborhood INTEGRITY, គម្រោង Medicaid-Medicare៖

សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ប្រចាំឆ្នាំ 2023

តម្រូវការ ឬបញ្ហាខាងសុខភាព	សេវានានាដែលលោកអ្នកអាចនឹងត្រូវការ	ការចំណាយរបស់អ្នកសម្រាប់អ្នកផ្តល់សេវាក្នុងបណ្តាញ	ការកំណត់ ករណីលើកលែង និងព័ត៌មានអំពីអត្ថប្រយោជន៍ (វិធានអំពីអត្ថប្រយោជន៍នានា)
លោកអ្នកត្រូវការសេវាសុខភាពផ្លូវចិត្តរយៈពេលវែង	ការថែទាំអ្នកជំងឺសម្រាប់អ្នកដែលត្រូវការសម្រាប់ការថែទាំសុខភាពផ្លូវចិត្ត	\$0	តម្រូវឱ្យមានការអនុញ្ញាតជាមុន។
លោកអ្នកត្រូវការឧបករណ៍វិងមាំជំនួយដល់អ្នកជំងឺ	រទេះរុញ	\$0	អាចនឹងត្រូវតម្រូវឱ្យមានការអនុញ្ញាតជាមុន។
	ឧបករណ៍បាញ់ចម្លាយទឹកថ្នាំ	\$0	អាចនឹងត្រូវតម្រូវឱ្យមានការអនុញ្ញាតជាមុន។
	ឈើច្រត់	\$0	
	ឧបករណ៍ជំនួយការដើរ	\$0	
	ឧបករណ៍ និងការផ្គត់ផ្គង់អុកស៊ីសែន	\$0	
លោកអ្នកត្រូវការជំនួយក្នុងការរស់នៅប្រចាំថ្ងៃនៅផ្ទះ (សេវានេះមានបន្តនៅទំព័របន្ទាប់)	អាហារនាំយកមកដល់ផ្ទះរបស់អ្នក	\$0	ការធានារ៉ាប់រងរាប់បញ្ចូលទាំងអាហារសម្រាប់មួយ (1) ពេលក្នុងមួយថ្ងៃ ដែលមានផ្តល់ជូនរហូតដល់ប្រាំ (5) ថ្ងៃក្នុងមួយសប្តាហ៍។



ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងពីម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការហៅទូរស័ព្ទមកលេខនេះ គឺឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.nhpri.org/INTEGRITY ។

Neighborhood INTEGRITY, គម្រោង Medicaid-Medicare

សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ប្រចាំឆ្នាំ 2023

តម្រូវការ ឬបញ្ហាខាងសុខភាព	សេវានានាដែលលោកអ្នកអាចនឹងត្រូវការ	ការចំណាយរបស់អ្នកសម្រាប់អ្នកផ្តល់សេវាក្នុងបណ្តាញ	ការកំណត់ ករណីលើកលែង និងព័ត៌មានអំពីអត្ថប្រយោជន៍ (វិធានអំពីអត្ថប្រយោជន៍នានា)
លោកអ្នកត្រូវការជំនួយដើម្បីរស់នៅក្នុងផ្ទះ (បន្ត)	អាហារដែលដឹកយកមកជូនដល់ផ្ទះក្រោយការសម្រាកក្នុងមន្ទីរពេទ្យ ឬក្រោយការវះកាត់	\$0	ការអនុវត្តលក្ខខណ្ឌតម្រូវដែលមានលក្ខណសម្បត្តិរបស់កម្មវិធី Rhode Island Medicaid ។ ការធានារ៉ាប់រងរួមបញ្ចូលទាំងអាហារដែលដឹកយកមកដល់ផ្ទះក្រោយការសម្រាកក្នុងមន្ទីរពេទ្យ ឬក្រោយការវះកាត់ អត្ថប្រយោជន៍នេះរ៉ាប់រងលើអាហារអតិបរមាចំនួន ម្ភៃប្រាំបី (28) ពេល រហូតដល់ពីរ (2) ដងក្នុងមួយឆ្នាំ។
	សេវានានាតាមផ្ទះ ដូចជាការសម្អាត ឬការថែរក្សាផ្ទះ	\$0	តម្រូវឱ្យមានការអនុញ្ញាតជាមុន។ អាចនឹងអនុវត្តលក្ខខណ្ឌតម្រូវដែលមានលក្ខណសម្បត្តិរបស់កម្មវិធី Rhode Island Medicaid ។



ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងពីម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការហៅទូរស័ព្ទមកលេខនេះ គឺឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.nhpri.org/INTEGRITY ។

Neighborhood INTEGRITY, គម្រោង Medicaid-Medicare៖

សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ប្រចាំឆ្នាំ 2023

តម្រូវការ ឬបញ្ហាខាងសុខភាព	សេវានានាដែលលោកអ្នកអាចនឹងត្រូវការ	ការចំណាយរបស់អ្នកសម្រាប់អ្នកផ្តល់សេវាក្នុងបណ្តាញ	ការកំណត់ ករណីលើកលែង និងព័ត៌មានអំពីអត្ថប្រយោជន៍ (វិធានអំពីអត្ថប្រយោជន៍នានា)
លោកអ្នកត្រូវការជំនួយដើម្បីរស់នៅក្នុងផ្ទះ (បន្ត)	សេវាកម្មជំនួយគាំទ្រនៅក្នុងផ្ទះ	\$0	ការរ៉ាប់រងរួមមានរហូតដល់ 120 ម៉ោងក្នុងមួយឆ្នាំនៃការថែទាំដោយគូកនដើម្បីជួយដល់កិច្ចការប្រចាំថ្ងៃ។
	ការផ្លាស់ប្តូរគេហដ្ឋានរបស់អ្នកដូចជាការប្រើប្រាស់ជណ្តើរជម្រាល ទីជម្រាល និងរទេះរុញ	\$0	តម្រូវឱ្យមានការអនុញ្ញាតជាមុន។
	អ្នកជំនួយការថែទាំផ្ទាល់ខ្លួន (លោកអ្នកអាចជួលជំនួយការផ្ទាល់ខ្លួនរបស់អ្នកបាន។ សម្រាប់ព័ត៌មានបន្ថែម សូមហៅទូរសព្ទមកកាន់ផ្នែកសេវាបម្រើសមាជិក ឬនាយកគ្រប់គ្រងការថែរក្សារបស់អ្នក។)	\$0	តម្រូវឱ្យមានការអនុញ្ញាតជាមុន។ ការអនុវត្តលក្ខខណ្ឌតម្រូវដែលមានលក្ខណសម្បត្តិរបស់កម្មវិធី Rhode Island Medicaid។



ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងពីម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការហៅទូរសព្ទមកលេខនេះ គឺឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.nhpri.org/INTEGRITY ។

Neighborhood INTEGRITY, គម្រោង Medicaid-Medicare៖

សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ប្រចាំឆ្នាំ 2023

តម្រូវការ ឬបញ្ហាខាងសុខភាព	សេវានានាដែលលោកអ្នកអាចនឹងត្រូវការ	ការចំណាយរបស់អ្នកសម្រាប់អ្នកផ្តល់សេវាក្នុងបណ្តាញ	ការកំណត់ ករណីលើកលែង និងព័ត៌មានអំពីអត្ថប្រយោជន៍ (វិធានអំពីអត្ថប្រយោជន៍នានា)
លោកអ្នកត្រូវការជំនួយដើម្បីរស់នៅក្នុងផ្ទះ (បន្ត)	ការបណ្តុះបណ្តាល ដើម្បីជួយឱ្យអ្នកទទួលបានការងារដែលមានប្រាក់ឈ្នួល ឬការងារដែលគ្មានប្រាក់ឈ្នួល	\$0	ការអនុវត្តលក្ខខណ្ឌតម្រូវដែលមានលក្ខណសម្បត្តិរបស់កម្មវិធី Rhode Island Medicaid 1
	សេវាថែទាំសុខភាពតាមផ្ទះ	\$0	អាចនឹងត្រូវតម្រូវឱ្យមានការអនុញ្ញាតជាមុន ។ អាចនឹងអនុវត្តលក្ខខណ្ឌតម្រូវដែលមានលក្ខណសម្បត្តិរបស់កម្មវិធី Rhode Island Medicaid 1
	សេវានានាដើម្បីជួយអ្នកឱ្យរស់នៅដោយខ្លួនឯង	\$0	អាចនឹងត្រូវតម្រូវឱ្យមានការអនុញ្ញាតជាមុន ។
	សេវានានាសម្រាប់មនុស្សពេញវ័យ ឬសេវាគាំទ្រផ្សេងទៀត	\$0	អាចនឹងត្រូវតម្រូវឱ្យមានការអនុញ្ញាតជាមុន ។



ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងពីម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការហៅទូរស័ព្ទមកលេខនេះ គឺឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.nhpri.org/INTEGRITY ។

Neighborhood INTEGRITY, គម្រោង Medicaid-Medicare៖

សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ប្រចាំឆ្នាំ 2023

តម្រូវការ ឬបញ្ហាខាងសុខភាព	សេវានានាដែលលោកអ្នកអាចនឹងត្រូវការ	ការចំណាយរបស់អ្នកសម្រាប់អ្នកផ្តល់សេវាក្នុងបណ្តាញ	ការកំណត់ ករណីលើកលែង និងព័ត៌មានអំពីអត្ថប្រយោជន៍ (វិធានអំពីអត្ថប្រយោជន៍នានា)
លោកអ្នកត្រូវការការកន្លែងរស់នៅ ដែលមានមនុស្សនៅជាមួយដើម្បីជួយលោកអ្នកបាន។	សេវាការរស់នៅដែលមានជំនួយ ឬសេវាលំនៅដ្ឋានផ្សេងទៀត	\$0	តម្រូវឱ្យមានការអនុញ្ញាតជាមុន។ ការអនុវត្តលក្ខខណ្ឌតម្រូវដែលមានលក្ខណសម្បត្តិរបស់កម្មវិធី Rhode Island Medicaid។
	ការថែទាំនៅមណ្ឌលចាស់ជរា	\$0	តម្រូវឱ្យមានការអនុញ្ញាតជាមុន។
អ្នកមើលថែទាំរបស់អ្នកត្រូវការឈប់សម្រាកខ្លះ	ការថែទាំក្នុងពេលសម្រាក	\$0	អាចនឹងអនុវត្តលក្ខខណ្ឌតម្រូវដែលមានលក្ខណសម្បត្តិរបស់កម្មវិធី Rhode Island Medicaid។



ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងពីម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការហៅទូរស័ព្ទមកលេខនេះ គឺឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.nhpri.org/INTEGRITY ។

Neighborhood INTEGRITY, គម្រោង Medicaid-Medicare៖

សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ប្រចាំឆ្នាំ 2023

តម្រូវការ ឬបញ្ហាខាងសុខភាព	សេវានានាដែលលោកអ្នកអាចនឹងត្រូវការ	ការចំណាយរបស់អ្នកសម្រាប់អ្នកផ្តល់សេវាកូងបណ្តាញ	ការកំណត់ ករណីលើកលែង និងព័ត៌មានអំពីអត្ថប្រយោជន៍ (វិធានអំពីអត្ថប្រយោជន៍នានា)
សេវាកម្មដែលត្រូវបានរ៉ាប់រងបន្ថែម	អត្ថប្រយោជន៍ផ្នែកកាយសម្បទា	\$0	ការរ៉ាប់រងរួមមានលទ្ធភាពចូលប្រើប្រាស់ទឹកនៃឯហាត់រក្សាកាយសម្បទាដែលជាប់កិច្ចសន្យា។ អត្ថប្រយោជន៍ផ្នែកកាយសម្បទារួមមានសមាជិកភាពសុខភាព និងទឹកនៃឯហាត់ប្រាណដោយមានឧបករណ៍តាមដានសកម្មភាព។
	អត្ថប្រយោជន៍ខាងអាហារ និងអាហាររូបត្ថម្ភដែលផ្តល់សុខភាពល្អ	\$0	ការរ៉ាប់រងរួមមានអាហារដែលផ្តល់សុខភាពល្អ និងបណ្តាប្រាក់សន្សំដែលមានប្រាក់ឧបត្ថម្ភប្រចាំខែ \$25 ដែលអាចប្រើប្រាស់ដើម្បីទិញគ្រឿងឧបភោគបរិភោគដែលផ្តល់សុខភាពល្អ និងសម្បូរដោយជីវជាតិបំប៉ន។



ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងពីម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការហៅទូរស័ព្ទមកលេខនេះ គឺឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.nhpri.org/INTEGRITY ។

Neighborhood INTEGRITY, គម្រោង Medicaid-Medicare

សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ប្រចាំឆ្នាំ 2023

D. សេវានានាដែលមានការធានារ៉ាប់រងនៅខាងក្រៅគម្រោង Neighborhood INTEGRITY

នេះមិនមែនជាបញ្ជីពេញលេញទេ។ សូមហៅទូរសព្ទទៅកាន់ផ្នែកសេវាបម្រើសមាជិក ដើម្បីស្វែងយល់បន្ថែមទៀតអំពីសេវានានាដែលមិនធានារ៉ាប់រងដោយគម្រោង Neighborhood INTEGRITY ប៉ុន្តែមានបម្រើសេវាតាមរយៈកម្មវិធី Medicare ឬ Rhode Island Medicaid ។

សេវានានាផ្សេងទៀត ដែលមានការធានារ៉ាប់រងពី Medicare ឬ Rhode Island Medicaid	ការចំណាយរបស់អ្នក
សេវាថែទាំនៅសង្គមដ្ឋានមួយចំនួន	\$0
Rhode Island Medicaid ធានារ៉ាប់រងទៅលើការថែទាំធ្មេញជាប្រចាំដូចជាការសម្អាត និងប៉ះធ្មេញ។ សូមហៅទូរសព្ទមកកាន់ផ្នែកសេវាបម្រើសមាជិក ប្រសិនបើលោកអ្នកយល់មិនបានច្បាស់ថា តើការផ្តល់សេវាថែទាំធ្មេញ ដែលលោកអ្នកត្រូវការ មានធានារ៉ាប់រងដែរឬអត់។	\$0
Rhode Island Medicaid ធានារ៉ាប់រងលើសេវាលំនៅដ្ឋានសម្រាប់សមាជិកដែលពិការភាពផ្នែកបញ្ញា និងការលូតលាស់។	\$0
Rhode Island Medicaid ធានារ៉ាប់រងលើមធ្យោបាយធ្វើដំណើរលើការមកព្យាបាលដែលមិនមែនជាការសង្គ្រោះបន្ទាន់។	\$0



ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងពីម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការហៅទូរសព្ទមកលេខនេះ គឺឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.nhpri.org/INTEGRITY ។

Neighborhood INTEGRITY, គម្រោង Medicaid-Medicare

សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ប្រចាំឆ្នាំ 2023

E. សេវានានាដែលគម្រោង Neighborhood INTEGRITY, Medicare និង Rhode Island Medicaid មិនធានារ៉ាប់រង

នេះមិនមែនជាបញ្ជីពេញលេញទេ។ សូមហៅទូរសព្ទមកកាន់ ផ្នែកសេវាបម្រើសមាជិក ដើម្បីស្វែងយល់ឱ្យដឹងអំពី សេវានានាដែលមិនបានរាប់បញ្ចូលផ្សេងទៀត

<p>សេវានានាដែលមិនបានធានារ៉ាប់រងដោយគម្រោង Neighborhood INTEGRITY ឬ Rhode Island Medicaid</p> <p>ការវះកាត់ផ្នែកកែសម្រួល ឬការងារកែសម្រួលផ្សេងទៀតនឹងមិនត្រូវបានធានារ៉ាប់រងនោះទេ លុះត្រាតែសេវានោះជាប់ពាក់ព័ន្ធនឹងការថែរក្សាខាងការប្តូរភេទ ការបង្កើតសុដន់ឡើងវិញ បន្ទាប់ពីការវះកាត់យកដោះចេញ និងស្ថានភាព ដែលមានបញ្ហាដោយប្រើផលិតផលថែទាំសម្បុរដែលបង្កផលប៉ះពាល់ទៅដល់មុខងារធម្មតា ឬសុខុមាលភាពផ្លូវចិត្ត។</p> <p>នីតិវិធីផ្នែកពិសោធន៍ របស់របរ និងថ្នាំនឹងមិនត្រូវបានធានារ៉ាប់រងនោះទេ លុះត្រាតែនីតិវិធី របស់របរ និងថ្នាំ ត្រូវបានធានារ៉ាប់រងដោយកម្មវិធី Medicare ឬនៅក្រោមកម្មវិធី Medicare ដែលទាក់ទងទៅនឹងការសិក្សាស្រាវជ្រាវផ្នែកពុករលា ដែលបានអនុម័តរួចហើយ ឬតាមរយៈគម្រោង។ ស្ថិតនៅក្នុងស្ថានភាពបែបនេះ នោះនឹងត្រូវតម្រូវឱ្យមានការអនុញ្ញាតជាមុន។</p> <p>មិនមានការធានារ៉ាប់រងទៅលើរបស់របរផ្ទាល់ខ្លួននៅក្នុងបន្ទប់របស់អ្នកនៅទីតាំងអាគារ ដោយមានរាប់បញ្ចូលទាំងរបស់របរដូចជាទូរសព្ទ ឬទូរទស្សន៍។</p>
--



ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងពីម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការហៅទូរសព្ទមកលេខនេះ គឺឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.nhpri.org/INTEGRITY ។


Neighborhood INTEGRITY, គម្រោង Medicaid-Medicare

សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ប្រចាំឆ្នាំ 2023

F. សិទ្ធិរបស់អ្នកជាសមាជិកនៃគម្រោងនេះ

ក្នុងនាមជាសមាជិករបស់គម្រោង Neighborhood INTEGRITY នោះលោកអ្នកមានសិទ្ធិជាក់លាក់។ លោកអ្នកអាចប្រើប្រាស់សិទ្ធិទាំងអស់នេះបានដោយគ្មានការដាក់ទោសទណ្ឌ។ លោកអ្នកក៏អាចប្រើប្រាស់សិទ្ធិទាំងអស់នេះដោយគ្មានការបាត់បង់សេវាថែទាំសុខភាពរបស់អ្នកនោះទេ។ យើងនឹងប្រាប់លោកអ្នកអំពីសិទ្ធិរបស់អ្នកយ៉ាងហោចណាស់រៀងរាល់មួយឆ្នាំម្តង។ សូមអាន *សៀវភៅណែនាំសមាជិក* សម្រាប់ព័ត៌មានបន្ថែមអំពីសិទ្ធិរបស់អ្នក។ សិទ្ធិរបស់អ្នករាប់បញ្ចូលទាំង ប៉ុន្តែនៅមានរាប់បញ្ចូលផ្សេងទៀតចំពោះចំណុចដូចខាងក្រោម៖

- **លោកអ្នកមានសិទ្ធិទទួលបាននូវការគោរព យុត្តិធម៌ និងសេចក្តីថ្លៃថ្នូរ។** ចំណុចទាំងនេះមានរាប់បញ្ចូលទាំងសិទ្ធិក្នុងការ៖
 - ទទួលបានសេវាដែលធានារ៉ាប់រងដោយគ្មានការព្រួយបារម្ភចំពោះពូជសាសន៍ ជាតិពន្ធុ ដើមកំណើតប្រទេស សាសនា ភេទ អាយុ ពិការភាពផ្នែកផ្លូវចិត្ត ឬរូបរាងកាយ ទំនោរផ្លូវភេទ អត្តសញ្ញាណភេទ ព័ត៌មានអំពីហ្វេស៊ីស សមត្ថភាពបង់ប្រាក់ ឬសមត្ថភាពក្នុងការនិយាយភាសាអង់គ្លេស
 - ទទួលបានព័ត៌មានជាទម្រង់ផ្សេងទៀត (ឧទាហរណ៍អក្សរពោះពុម្ពធំៗ អក្សរសម្រាប់ជនពិការភ្នែក ឬជាសំឡេងអូឌីយ៉ូ។)
 - ត្រូវមានសេរីភាពដោយមិនទទួលរងនូវទម្រង់នៃការឃុំឃាំងរាងកាយ ឬដាក់ឱ្យនៅដាច់ដោយឡែកណាមួយ
 - អ្នកផ្តល់សេវាក្នុងបណ្តាញ មិនត្រូវចេញវិក្កយបត្រឱ្យនោះទេ
- **លោកអ្នកមានសិទ្ធិទទួលបានព័ត៌មានអំពីការថែទាំសុខភាពរបស់អ្នក។** ចំណុចទាំងនេះមានរាប់បញ្ចូលទាំង ព័ត៌មានអំពីការព្យាបាល និងជម្រើសនៃការព្យាបាលរបស់អ្នក។ ព័ត៌មាននេះ គួរតែផ្តល់ជូនក្នុងទម្រង់មួយ ដែលលោកអ្នកអាចយល់បាន។ សិទ្ធិទាំងនេះ មានរាប់បញ្ចូលទាំងការទទួលបានព័ត៌មានអំពី៖
 - ការពិពណ៌នាអំពីសេវានានាដែលយើងរ៉ាប់រង
 - របៀបទទួលបានសេវានានា
 - តើសេវានឹងត្រូវចំណាយប៉ុន្មាន
 - ឈ្មោះអ្នកផ្តល់សេវាថែទាំសុខភាព និងនាយកគ្រប់គ្រងការថែទាំ

 **ប្រសិនបើអ្នកមានសំណួរ** សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងពីម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការហៅទូរស័ព្ទមកលេខនេះ គឺឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.nhpri.org/INTEGRITY ។

Neighborhood INTEGRITY, គម្រោង Medicaid-Medicare

សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ប្រចាំឆ្នាំ 2023

- លោកអ្នកមានសិទ្ធិធ្វើសេចក្តីសម្រេចចិត្តអំពីការថែទាំរបស់អ្នក ដោយរាប់បញ្ចូលទាំងការបដិសេធលើការព្យាបាល។
ចំណុចទាំងនេះមានរាប់បញ្ចូលទាំងសិទ្ធិក្នុងការ៖
 - ជ្រើសរើសអ្នកផ្តល់សេវាថែទាំបឋម (PCP) និងផ្លាស់ប្តូរ PCP របស់អ្នកនៅពេលណាក៏បានក្នុងអំឡុងឆ្នាំនៃគម្រោង
 - ប្រើប្រាស់អ្នកផ្តល់សេវាថែទាំសុខភាពរបស់ស្ត្រីដោយមិនមានកាបញ្ជូនបន្ត
 - ទទួលបានសេវានានា និងថ្នាំ ដែលធានារ៉ាប់រងរបស់អ្នកឱ្យបានឆាប់រហ័ស
 - ដឹងអំពីជម្រើសនៃការព្យាបាលទាំងអស់ មិនថាការព្យាបាលនោះវាចំណាយប៉ុន្មាន ឬការព្យាបាលនោះមានការធានារ៉ាប់រង
 - បដិសេធលើការព្យាបាល ទោះបីជាការណែនាំរបស់គ្រូពេទ្យមិនយល់ស្របក៏ដោយ
 - ឈប់លេបថ្នាំ
 - ស្នើសុំមតិយោបល់ទីពីរ។ គម្រោង Neighborhood INTEGRITY នឹងបង់ថ្លៃចំណាយនៃការទៅជួបលើកទីពីររបស់អ្នក។
- លោកអ្នកមានសិទ្ធិទទួលបានការថែទាំសុខភាពដោយទាន់ពេលវេលា ដោយគ្មានឧបសគ្គក្នុងការទំនាក់ទំនង
ឬឧបសគ្គផ្នែករាងកាយក្នុងការចូលប្រើប្រាស់។ ចំណុចទាំងនេះមានរាប់បញ្ចូលទាំងសិទ្ធិក្នុងការ៖
 - ទទួលបានការថែទាំផ្នែកវេជ្ជសាស្ត្របានទាន់ពេលវេលា
 - ការចូល និងការចេញពីការិយាល័យរបស់អ្នកផ្តល់សេវាថែទាំសុខភាព។ ចំណុចនេះមានន័យថា ជនពិការគ្មានឧបសគ្គក្នុងការចេញចូលនោះទេ ដោយគោរពទៅតាមច្បាប់ស្តីពីជនពិការអាមេរិកាំង។
 - មានអ្នកបកប្រែក្នុងការជួយទាក់ទងជាមួយនឹងគ្រូពេទ្យ និងគម្រោងសុខភាពរបស់អ្នក។



ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងពីម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការហៅទូរស័ព្ទមកលេខនេះ គឺឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.nhpri.org/INTEGRITY ។

Neighborhood INTEGRITY, គម្រោង Medicaid-Medicare

សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ប្រចាំឆ្នាំ 2023

- លោកអ្នកមានសិទ្ធិទទួលបានការថែទាំក្នុងគ្រាអាសន្ន និងការថែទាំសង្គ្រោះបន្ទាន់ នៅពេលដែលលោកអ្នកត្រូវការ។ ចំណុចនេះមានន័យថា លោកអ្នកមានសិទ្ធិក្នុងការ៖
 - ទទួលបានសេវាសង្គ្រោះបន្ទាន់ ដោយមិនចាំបាច់ទទួលបានការអនុម័តជាមុននៅក្នុងពេលសង្គ្រោះបន្ទាន់
 - ប្រើអ្នកផ្តល់សេវាថែទាំក្នុងគ្រាអាសន្ន ឬអ្នកផ្តល់សេវាសង្គ្រោះបន្ទាន់ខាងក្រៅបណ្តាញ នៅពេលមានករណីចាំបាច់
- លោកអ្នកមានសិទ្ធិរក្សាការសម្ងាត់ និងភាពឯកជន។ នេះមានរាប់បញ្ចូលទាំងសិទ្ធិក្នុងការ៖
 - ស្នើសុំយកឯកសារច្បាប់ថតចម្លងអំពីកំណត់ត្រាឯកសារវេជ្ជសាស្ត្ររបស់អ្នកក្នុងវិធីមួយ ដែលលោកអ្នកអាចយល់បាន ហើយប្រសិនបើចាំបាច់ ស្នើសុំឱ្យគេផ្លាស់ប្តូរ ឬកែតម្រូវកំណត់ត្រាឯកសារឱ្យបានត្រឹមត្រូវ។
 - រក្សាព័ត៌មានអំពីសុខភាពផ្ទាល់ខ្លួនរបស់អ្នកជាលក្ខណៈឯកជន។
- លោកអ្នកមានសិទ្ធិប្តឹងទាមទារអំពីសេវាថែទាំ ឬសេវាដែលមានការធានារ៉ាប់រងរបស់អ្នក។ ចំណុចទាំងនេះមានរាប់បញ្ចូលទាំងសិទ្ធិក្នុងការ៖
 - ដាក់ពាក្យប្តឹង ឬបណ្តឹងសារទុក្ខទាស់ទៅនឹងពួកយើង ឬអ្នកផ្តល់សេវារបស់ពួកយើង
 - ស្នើសុំឱ្យមានសវនាការយុត្តិធម៌ថ្នាក់រដ្ឋ
 - ទទួលបានហេតុផលដែលលម្អិតអំពីហេតុផលដែលបានបដិសេធចំពោះការផ្តល់សេវានានា

សម្រាប់ព័ត៌មានបន្ថែមអំពីសិទ្ធិរបស់អ្នក នោះលោកអ្នកអាចអាន *សៀវភៅណែនាំសមាជិក*របស់គម្រោង Neighborhood INTEGRITY។ ប្រសិនបើលោកអ្នកមានសំណួរ នោះលោកអ្នកក៏អាចហៅទូរសព្ទទៅកាន់ផ្នែកសេវាបម្រើសមាជិករបស់គម្រោង Neighborhood INTEGRITY បានផងដែរ។



ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងពីម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការហៅទូរសព្ទលេខនេះ គឺឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.nhpri.org/INTEGRITY ។

Neighborhood INTEGRITY, គម្រោង Medicaid-Medicare

សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ប្រចាំឆ្នាំ 2023

G. វិធីដាក់ពាក្យបណ្តឹង ឬ បណ្តឹងឧទ្ធរណ៍អំពីការបដិសេធលើការផ្តល់សេវា

ប្រសិនបើលោកអ្នកមានការតវ៉ា ឬគិតថាគម្រោង Neighborhood INTEGRITY គួរតែធានារ៉ាប់រងទៅអ្វីមួយ ដែលយើងបានបដិសេធសូមហៅទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896។ លោកអ្នកក៏អាច ដាក់ពាក្យប្តឹងឧទ្ធរណ៍ ចំពោះសេចក្តីសម្រេចចិត្តរបស់យើងខ្ញុំបានផងដែរ។

សម្រាប់ការសាកសួរអំពីការតវ៉ា និងបណ្តឹងឧទ្ធរណ៍ លោកអ្នកអាចអានជំពូកទី 9 នៃ *សៀវភៅណែនាំសមាជិក*របស់គម្រោង Neighborhood INTEGRITY។ លោកអ្នកអាចហៅទូរសព្ទទៅកាន់ សេវាបម្រើសមាជិក របស់គម្រោង Neighborhood INTEGRITY បានផងដែរ។

- លោកអ្នកអាចផ្ញើសំបុត្រអំពីបណ្តឹងជាលាយលក្ខណ៍អក្សររបស់អ្នកទៅកាន់៖

Neighborhood Health Plan of Rhode Island
 Attn: Grievance & Appeals
 910 Douglas Pike
 Smithfield, RI 02917

- លោកអ្នកអាចផ្ញើទូរសារអំពីបណ្តឹងសាទុក្ខជាលាយលក្ខណ៍អក្សររបស់អ្នកទៅកាន់៖ 1-401-709-7005
- លោកអ្នកអាចផ្ញើតាមប្រៃសណីយ៍នូវបណ្តឹងឧទ្ធរណ៍ទាក់ទងនឹងសុខភាពផ្នែកឥរិយាបថ និងវេជ្ជសាស្ត្រជាលាយលក្ខណ៍អក្សររបស់អ្នកទៅកាន់៖

Neighborhood Health Plan of Rhode Island
 Attn: Grievance & Appeals
 910 Douglas Pike
 Smithfield, RI 02917

- លោកអ្នកអាចផ្ញើបណ្តឹងឧទ្ធរណ៍ទាក់ទងនឹងសុខភាពផ្នែកឥរិយាបថ និងវេជ្ជសាស្ត្រជាលាយលក្ខណ៍អក្សរតាមទូរសារទៅកាន់លេខ៖ 1-401-709-7005



ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងពីម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការហៅទូរស័ព្ទមកលេខនេះ គឺឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.nhpri.org/INTEGRITY ។

Neighborhood INTEGRITY, គម្រោង Medicaid-Medicare

សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ប្រចាំឆ្នាំ 2023

- លោកអ្នកអាចផ្ញើបណ្តឹងឧទ្ធរណ៍ទាក់ទងនឹងផ្នែក D (ថ្នាំមានវេជ្ជបញ្ជា) ជាលាយលក្ខណ៍អក្សរតាមសំបុត្រទៅកាន់៖

CVS Caremark
 Part D Appeals and Exceptions
 PO BOX 52000 MC109
 Phoenix, AZ 85072-2000

- លោកអ្នកអាចផ្ញើបណ្តឹងឧទ្ធរណ៍ទាក់ទងនឹងផ្នែក D (ថ្នាំមានវេជ្ជបញ្ជា) ជាលាយលក្ខណ៍អក្សរតាមទូរសារទៅកាន់លេខ៖ 1-855-633-7673

- ដើម្បីស្នើសុំការបង់ប្រាក់សងវិញសម្រាប់ថ្នាំដែលមានវេជ្ជបញ្ជាផ្នែក D ដែលលោកអ្នកបានចំណាយដោយខ្លួនឯង សូមផ្ញើវិក្កយបត្រថតចម្លង និងឯកសារវេជ្ជបញ្ជាដែលពាក់ព័ន្ធផ្សេងទៀតតាមសំបុត្រ ឬផ្ញើតាមទូរសារទៅកាន់៖

CVS Caremark
 Part D Appeals and Exceptions
 PO BOX 52066
 Phoenix, AZ 85072-2066

ទូរសារលេខ៖ 1-855-230-5549



ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងពីម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការហៅទូរស័ព្ទមកលេខនេះ គឺឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.nhpri.org/INTEGRITY ។

Neighborhood INTEGRITY, គម្រោង Medicaid-Medicare

សេចក្តីសង្ខេបអំពីអត្ថប្រយោជន៍ប្រចាំឆ្នាំ 2023

H. តើលោកអ្នកត្រូវធ្វើយ៉ាងម៉េច ប្រសិនបើលោកអ្នកសង្ស័យពីការលូចបន្ត

អ្នកជំនាញ និងស្ថាប័នថែទាំសុខភាពភាគច្រើនដែលផ្តល់សេវាកម្ម គឺមានភាពស្មោះត្រង់។ តែគួរឱ្យសោកស្តាយ ក៏អាចមានមនុស្សខ្លះមិនមានស្មោះត្រង់ផងដែរ។

ប្រសិនបើលោកអ្នកគិតថា មានគ្រូពេទ្យ មន្ទីរពេទ្យ ឬឱសថស្ថានផ្សេងទៀតកំពុងតែធ្វើអ្វីមួយខុស នោះសូមទាក់ទងមកកាន់យើងខ្ញុំ។

- សូមហៅទូរសព្ទមកយើងខ្ញុំតាមរយៈសេវាកម្មសម្រាប់សមាជិកនៃគម្រោង Neighborhood INTEGRITY។ លេខទូរសព្ទ គឺមាននៅលើក្របសៀវភៅសង្ខេបនេះផងដែរ។
- ឬហៅទូរសព្ទទៅគម្រោង Medicare តាមរយៈលេខ 1-800-MEDICARE (1-800-633-4227)។ សម្រាប់អ្នកប្រើប្រាស់ TTY គួរហៅទូរសព្ទទៅលេខ 1-877-486-2048។ អ្នកអាចហៅទូរសព្ទទៅលេខទាំងនេះដោយឥតគិតថ្លៃ 24 ម៉ោងក្នុងមួយថ្ងៃ និង 7 ថ្ងៃក្នុងមួយសប្តាហ៍។
- ឬហៅទូរសព្ទទៅកាន់ Department of Rhode Island Attorney ដើម្បីរបាយការណ៍អំពីការលូចបន្តកម្មវិធី Medicaid ការបំពានលើអ្នកជំងឺ ឬការធ្វេសប្រហែសលើអ្នកជំងឺ ឬការបង្វែរឱសថពីអ្នកជំងឺម្នាក់ទៅឱ្យអ្នកជំងឺម្នាក់ទៀត អាចទាក់ទងបានតាមរយៈលេខ 1-401-222-2556 ឬ 1-401-274-4400 លេខបញ្ជូនបន្ត 2269
- ឬហៅទូរសព្ទទៅកាន់ខ្សែទូរសព្ទទាន់ហេតុការណ៍អំពីការលូចបន្តទៅកាន់ Rhode Island Department of Human Services (DHS) សម្រាប់ការរាយការណ៍ស្តីអំពី CCAP, SNAP, RI Works និង GPA តាមលេខ 1-401-415-8300
- ឬហៅទូរសព្ទទៅកាន់ខ្សែទូរសព្ទទាន់ហេតុការណ៍អំពីអនុលោមភាពរបស់គម្រោង Neighborhood តាមរយៈលេខ 1-888-579-1551។



ប្រសិនបើអ្នកមានសំណួរ សូមទូរសព្ទទៅកាន់គម្រោង Neighborhood INTEGRITY តាមរយៈលេខ 1-844-812-6896 និង TTY 711 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងពីម៉ោង 8 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់នៅថ្ងៃសៅរ៍។ ការហៅទូរសព្ទមកលេខនេះ គឺឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.nhpri.org/INTEGRITY ។